

# ការបំភ្លឺចំពោះមតិលាបពណ៌ថា សហព័ន្ធខ្មែរកម្ពុជាក្រោមចុះចូលជាមួយនឹងយួន

វិចារណកថា នៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK)

នៅពេលថ្មីៗនេះ មានមនុស្សមួយចំនួនបានដើរឃោសនាលាបពណ៌ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួន បានធ្វើឲ្យសមាជិក និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមមានការយល់ច្រឡំ ហើយបង្កើតឲ្យមានភាពច្របូលច្របល់លែងទុកចិត្តគ្នាទៅវិញទៅមក ។ ការចោទប្រកាន់នេះ ដោយសារពួកគេបានឃើញនូវលិខិតចំហមួយច្បាប់ដែលអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះហត្ថលេខាជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិជិត ៦១ អង្គការ ក្នុងនោះ មានអង្គការសិទ្ធិមនុស្សយួននៅក្រៅស្រុកមួយចំនួន ផងដែរដើម្បីផ្ញើទៅប្រធានរដ្ឋសភានៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សម្តែងអំពីក្តីបារម្ភរបស់ខ្លួនចំពោះការដែលរដ្ឋាភិបាលវៀតណាមធ្វើពង្រាងច្បាប់ស្តីពីសេរីភាព និងជំនឿសាសនានៅក្នុងប្រទេសវៀតណាម ។ ខ្លឹមសារនៅក្នុងលិខិតនេះ អង្គការទាំងអស់បានសូមឲ្យរដ្ឋាភិបាលវៀតណាមកែលម្អច្បាប់ប្រកបដោយបទដ្ឋានអន្តរជាតិក្នុងការគោរពសិទ្ធិសេរីភាពប្រតិបត្តិសាសនារបស់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសវៀតណាម ក្នុងនោះមានពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ផងដែរ ឲ្យស្របតាមសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលប្រទេសយួនបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ នាពេលកន្លងមក ។

ដោយមើលឃើញថា សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគច្រើនមិនបានទទួលបាននូវច្បាប់ដើមនៃលិខិតចំហនេះ និងបានទទួលដែរតែមិនសូវច្បាស់ភាសាអង់គ្លេស មានបុគ្គលខិកាសនិយមមួយចំនួនបានដើរឃោសនាថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួនសេរីនៅក្រៅប្រទេស ។ តើហេតុអ្វីបានជាសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះហត្ថលេខាជាមួយនឹងអង្គការទាំងនេះ និង សេចក្តីពិតនៃលិខិតចំហនេះ មានខ្លឹមសារយ៉ាងណា ? យើងខ្ញុំ សូមធ្វើការបកស្រាយយ៉ាងនេះ ៖

វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ធ្វើការតស៊ូដោយសន្តិវិធី និងអហិង្សាស្របតាម

ច្បាប់ជាតិ និងអន្តរជាតិដើម្បីតស៊ូមតិស្វែងរកសេរីភាព និងសិទ្ធិមនុស្ស ជាពិសេស **សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង** ជូនពលរដ្ឋជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។ ដើម្បីសម្រេចនូវគោលដៅ នៃការតស៊ូរបស់ខ្លួន សហព័ន្ធខ្មែរកម្ពុជាក្រោមបានបង្កើតនូវគោលការណ៍ធំៗចំនួន ៣ គឺ **កិច្ចការនៅ កម្ពុជាក្រោម កិច្ចការនៅប្រទេសកម្ពុជា និង កិច្ចការអន្តរជាតិ** ផ្សំជាមួយនឹងពាក្យស្លោក **“បង្កើនមិត្តបន្ថយ សត្រូវ”** ធ្វើការតាមមធ្យោបាយការទូតទាក់ទងគ្រប់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅជុំវិញពិភព លោក ដើម្បីជម្រុញឲ្យប្រទេសកុម្មុយនិស្តយួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមនៅក្នុងស្រុក ។

វាជាការមួយគួរឲ្យកោតសរសើរចំពោះ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន និង គណៈកម្មការ នាយកសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងអស់ ដែលបានខិតខំចំណាយពេលវេលាឥតកម្រៃរបស់ខ្លួន រកគ្រប់ មធ្យោបាយ ដើម្បីបានចុះឈ្មោះ **សហព័ន្ធខ្មែរកម្ពុជាក្រោម** នៅក្នុងលិខិតចំហនេះ ជាមួយនឹងអង្គការសិទ្ធិ មនុស្សអន្តរជាតិចំនួន ៦១ ធ្វើឲ្យគេបានស្គាល់កាន់តែច្បាស់ថែមទៀត នូវអត្តសញ្ញាណអង្គការតំណាងឲ្យប្រ ជាជាតិខ្មែរក្រោម នៅលើឆាកអន្តរជាតិ ។

ខាងក្រោមនេះជាសេចក្តីនៃលិខិតចំហជូនចំពោះប្រធានរដ្ឋសភាវៀតណាម ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ ដែល លោក សឹង សម្រេច ឧត្តមទីប្រក្សា និង ជាអតីតប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធ ខ្មែរកម្ពុជា ក្រោម បានបកប្រែនូវលិខិតនេះពីភាសាអង់គ្លេសទៅជាភាសាខ្មែរ ដើម្បីឲ្យសមាជិក សមាជិកា និងថ្នាក់ដឹក នាំសហព័ន្ធខ្មែរកម្ពុជាក្រោមបានជ្រាប ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៖

# លិខិតចំហ

## ចំពោះប្រធានរដ្ឋសភានៃរដ្ឋាភិបាលវៀតណាម

### ចំពោះពង្រាងច្បាប់ស្តីពីជំនឿនិសាសនា

លោកស្រី វៀង ធី គឹម ដឹង

ប្រធានរដ្ឋសភានៃប្រទេសវៀតណាម

ផ្លូវដុកឡឺប (Doc Lap) , សង្កាត់ ហ្វឺងទ័ន (Quan Thanh),

ខណ្ឌ ប៊ិនឌិន (Binh Dinh), រដ្ឋធានីហាណូយ (Hanoi)

លោកស្រី ប្រធានរដ្ឋសភា វៀង ធី គឹម ដឹង ជាទីរាប់អាន!

យើង ជាហត្ថលេខីនៃអង្គការសង្គមស៊ីវិល សរសេរមកនេះដើម្បីសម្តែងនូវការយកចិត្តទុកដាក់ចំពោះសេចក្តីស្នើច្បាប់ស្តីពីជំនឿនិសាសនា និងសាសនានៅក្នុងប្រទេសវៀតណាម ។ ពង្រាងច្បាប់ដែលត្រូវបានទទួលការពិនិត្យជាច្រើនសារ ហើយបានទទួលនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍សាសនាដ៏ច្រើននោះ ហើយដែលរំពឹងថា ទទួលអនុម័តឲ្យទៅជាច្បាប់ដោយរដ្ឋសភា ក្នុងសម័យប្រជុំខែតុលា-វិច្ឆិកា ឆ្នាំ ២០១៦ ។ ពង្រាងចុងក្រោយបំផុតបានត្រូវលើកមកពិភាក្សា ក្នុងសម័យប្រជុំថ្នាក់កំពូលនៃរណសិរ្សមាតុភូមិវៀតណាម នាថ្ងៃទី ១៧ ខែសីហា ហើយដែលបានត្រូវចែកផ្សាយតាមសហគមន៍សាសនាខ្លះ ដើម្បីធ្វើការបកស្រាយ ។ ការពិនិត្យទៅលើពង្រាងច្បាប់ដែលបានចុះផ្សាយក្នុងគេហទំព័រនៃរដ្ឋសភា បានបង្ហាញថា មាត្រា ៩នៃពង្រាងច្បាប់មានការរឹកចំរើនខ្លះ ប៉ុន្តែបន្តនៅក្រោមការរឹតត្បិតដ៏តឹងរឹង ដែលមិនអាចទទួលយកបាន ចំពោះសិទ្ធិសេរីភាពសាសនាឬជំនឿ និងសិទ្ធិមនុស្សដទៃទៀត ។ ជាពិសេស ការធានាចំពោះសិទ្ធិសាសនាជាមូលដ្ឋាន ឬជំនឿត្រូវបានបន្តធ្វើឲ្យចុះខ្សោយដោយតម្រូវឲ្យមានការចុះបញ្ជី និងការលូកចូលយ៉ាងជ្រៅពីសំណាក់រដ្ឋទៅក្នុងកិច្ចការផ្ទៃក្នុងនៃអង្គការសាសនានានា ។ ជាការពិតហើយ កំណែនេះនិងកំណែច្បាប់ពីមុនបានទទួលមរតកជាវិធាន និងបទបញ្ជាដែលមានចែងក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលអំពីជីវិតសាសនាដែលផ្ទុយស្រឡះអំពីស្មារតី និងគោលការណ៍នៃសេរីភាពសាសនា ឬជំនឿ ។

ដូចដែលបានរៀបរាប់មកខាងលើ ពង្រាងច្បាប់បានត្រូវផ្ញើចេញទៅកាន់សហគមន៍សាសនាខ្លះ ដើម្បីធ្វើការបកស្រាយ ។ ទោះជាយ៉ាងណាក៏ដោយ អង្គការសាសនាកាតូលិកបានជំទាស់នឹងថេរវេលា កំណត់ដ៏ខ្លី គឺថ្ងៃទី ១៨ ទៅថ្ងៃទី ៣០ ខែសីហា ដើម្បីឆ្លើយតបចំពោះពង្រាងច្បាប់ ។ លើសពីនោះទៅទៀត គណៈ

សាសនាដែលមិនបានចុះបញ្ជីជាមួយរដ្ឋាភិបាល ដូចជា គណៈពុទ្ធសាសនានៃប្រទេសវៀតណាម (United Buddhist Church of Vietnam) មិនត្រូវបានទទួលកិច្ចពិគ្រោះទេ ។

មានការអបអរសាទរចំពោះការរីកចម្រើនខ្លះៗចំពោះពង្រាងច្បាប់ រាប់បញ្ចូលទាំងការចែងចំពោះសិទ្ធិក្នុងការប្តូរសាសនា ក៏ដូចជាការកាន់ និងការមិនកាន់សាសនាណាមួយ សិទ្ធិនៃជនជាប់ក្នុងមន្ទីរឃុំឃាំង "ក្នុងការអានសៀវភៅសាសនា ហើយប្រតិបត្តិជំនឿឬសាសនារបស់គេ" និងសិទ្ធិក្នុងការរៀបចំអង្គការសាសនា ដើម្បីចូលរួមក្នុងសកម្មភាព ដូចជាការសិក្សាអប់រំ ការហ្វឹកហ្វឺនវិជ្ជាជីវៈ និង ជំនួយការផ្នែក ពេទ្យ សង្គម និងមនុស្សធម៌ ។

ទោះជាយ៉ាងណាក៏ដោយ ការផ្តាំផ្ញើខាងក្រោមនេះ បានផុសចេញពីការយកចិត្តទុកដាក់ជាពិសេស អំពីសំណាក់សហគមន៍សាសនានានៃប្រទេសវៀតណាម ដែលត្រូវបានចែករំលែកដោយអង្គការដែលបានចុះហត្ថលេខា ។

**១. និយមន័យរបស់សាសនាគួរតែធ្វើឡើងដោយមិនប្រែប្រួលជាមួយមាត្រា ១៨ នៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិស៊ីវិល និងនយោបាយ (កអសសន=ICCPR) ៖**

នៅក្នុងពង្រាងច្បាប់នេះ អង្គការសាសនាមួយត្រូវបានឲ្យនិយមន័យថា "ជាមនុស្សមួយក្រុម... ដែលបានទទួលស្គាល់ដោយរដ្ឋាភិបាល " (ការបញ្ជាក់របស់យើង) (មាត្រា ២.១៣) ។ ដូច្នេះ ធ្វើឲ្យសមាជិក នៃអង្គការសាសនាដែលមិនអាច ឬសម្រេចថាមិនចុះបញ្ជីជាមួយអាជ្ញាធរស្ថិតនៅក្នុងសភាពមិនប្រាកដប្រជាដោយស្របច្បាប់ ដោយគ្មានកិច្ចការពារតាមផ្លូវច្បាប់ ដើម្បីប្រតិបត្តិសកម្មភាពសាសនា ។

**២. ការចុះបញ្ជីជាមួយរដ្ឋាភិបាលមិនគួរត្រូវធ្វើក្នុងបែបផែនតម្រូវជាមុន ក្នុងកិច្ចប្រតិបត្តិសេរីភាពសាសនា ឬជំនឿ ៖**

ការចុះបញ្ជីដ៏សំបាប់និងមិនគួរឲ្យចូលចិត្ត តម្រូវឲ្យមានការយល់ព្រមពីអាជ្ញាធរ ដើម្បីសកម្មភាពសាសនា កិច្ចប្រតិបត្តិនិងឋានៈជាអង្គការ ។ កិច្ចធានាដែលបញ្ជាក់ក្នុងមាត្រា ១៨ នៃកតិកាអន្តរជាតិស្តីអំពីសិទ្ធិសាសនា ICCPR មានសេរីភាព និងមិនអាចទទួលបានខណ្ឌចំពោះការជូនដំណឹងក្នុងស្រុក ការអនុញ្ញាត ការទទួលស្គាល់ ឬ ការចុះបញ្ជី ។

**៣. ច្បាប់មិនត្រូវអនុញ្ញាតឲ្យអាជ្ញាធរធ្វើអន្តរាគមន៍ជាអាជ្ញាកណ្តាលចំពោះកិច្ចការផ្ទៃក្នុង នៃអង្គការសាសនា ៖**

ខដែលមានចែងក្នុងច្បាប់អនុញ្ញាតអាជ្ញាធរឲ្យធ្វើអន្តរាគមន៍យ៉ាងជ្រៅ ទៅក្នុងសេចក្តីសម្រេចផ្ទៃក្នុងការតែងតាំងកាហ្វិកហ្វិស ការបង្រៀន និងកម្មវិធីនៃអង្គការសាសនា ។ ការកំរិតចំពោះការបញ្ចេញឲ្យឃើញនូវសិទ្ធិសាសនា ឬជំនឿ មិនត្រូវលើសពីបំណង ឬទំហំដែលបានអនុញ្ញាតឲ្យក្នុងមាត្រា ១៨ (៣) នៃកតិកាអន្តរជាតិស្តីពីសិទ្ធិសាសនា (ICCPR) ។ ដូចជាអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិទទួលបន្ទុកសាសនា ឬ ជំនឿ លោក បណ្ឌិត **ហៃនឿ ប៊ីយេលីហ្វែលត** (Dr. Heiner Bielefeldt) បាននិយាយក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៤ ថា៖ "...ការចុះបញ្ជីគួរតែបានត្រូវផ្តល់ឲ្យដោយរដ្ឋប៉ុន្តែមិនត្រូវជាការតម្រូវតាមច្បាប់ ដោយខានមិនបាននោះទេ" ។

**៤. ភាសាដែលមានន័យមិនច្បាស់លាស់ និងប្រកបដោយសក្តានុពលវិសេសអ៊ីង គួរតែត្រូវបានដកចេញ៖**

ពង្រាងច្បាប់មាននូវភាសាដែលមានន័យមិនច្បាស់លាស់ចំពោះ"ទំនាមទម្លាប់ប្រពៃណី និងតម្លៃល្អ" (មាត្រា ១០.១) និង " សាបព្រោះការវិសេសអ៊ីង" (មាត្រា ៥.៤) ដែលអាចនឹងត្រូវប្រើប្រាស់នឹងជនជាតិភាគតិច និងជនជាតិដើមភាគតិច ក្រុមឯករាជ និង អ្នកដែលកាន់សាសនាឬជំនឿ បានត្រូវមើលឃើញថាជា "បរទេស" (មាត្រា២.១២) ។

**៥. សេចក្តីដែលចែង គួរតែធ្វើឡើងត្រឹមត្រូវតាមប្រព័ន្ធច្បាប់និងយន្តការ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការតវ៉ា ហើយការតវ៉ានោះ បានទទួលការស៊ើបអង្កេតដោយឯករាជ ហើយដោយជាក់ស្តែងក្នុងករណី មានការរំលោភសិទ្ធិ ចំពោះសេរីភាពសាសនាឬជំនឿ ៖**

គឺដោយមូលហេតុទាំងនេះហើយ ដែលយើងរូសរាន់ធ្វើសេចក្តីស្នើថា ច្បាប់នោះគួរតែត្រូវបានសើធីពិនិត្យឡើងវិញ ដោយមានការពិគ្រោះជាមួយតំណាងនៃសហគមន៍សាសនារាប់បញ្ចូលទាំងអង្គការសាសនាដែលមិនបានត្រូវទទួលស្គាល់ និងជាមួយអ្នកជំនាញការអន្តរជាតិផ្នែកសិទ្ធិមនុស្សដើម្បីធានាថា ច្បាប់ការពារសិទ្ធិសេរីភាពសាសនាឬជំនឿ សមស្របជាមួយមាត្រា ១៨ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងនយោបាយ។

យើងនឹងរង់ចាំទទួលដំណឹងពីលោកចំពោះការងារដ៏សំខាន់នេះ ។ សូមមេត្តាឆ្លើយតបចំពោះ អ្នកសម្របសម្រួល គឺ លោក **ពីណីឡូប ហ្វូកនឿ** (CVHR coordinator Penelope Faulkner) តាមរយៈអ៊ីមែល penelope.faulkner@gmail.com ឬ អ្នកសម្របសម្រួល **បេណេឌិក រ៉ូជី** (CSW coordinator Benedict Rogers) តាមរយៈអ៊ីមែល benedict@csw.org.uk ។

ដោយស្ម័គ្រចិត្ត

ខាងក្រោមនេះជាហត្ថលេខីដើមនៃអង្គការចំនួន ៦១ អង្គការ៖

**Benedict Rogers**

ប្រធានប្រចាំអាស៊ីខាងកើត នៃអង្គការសាមគ្គីភាពគ្រីស្ទសាសនាពិភពលោក

**វ៉ែរ៉ុង អាយ**

ប្រធានគណកម្មការសិទ្ធិមនុស្សនៃប្រទេសវៀតណាម

**ធីហ្វីនឌី ចាមីន**

នាយកនៃកម្មវិធីប្រចាំទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការលើកលែងទោសអន្តរជាតិ

**ហ្វីល រ៉ែនសុន**

នាយករង អង្គការឃ្លាំមើលសិទ្ធិមនុស្ស ភូមិភាគអាស៊ី

**ឌីមីត្រី ស្ត្រីស គ្រីស្ទូហ្វឡូស**

នាយក សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH)

**នីណា ហ្សឺ**

នាយក វិជ្ជាស្ថានហ្វីដសុនដើម្បីសិទ្ធិមនុស្ស

**ហាន អាក ក្រាវ៉ាអាល់**

អគ្គលេខាធិការ ស្តេហ្វានូស អាណីយ៉ង់ អន្តរជាតិ

**រ៉ែត ហដ**

មនាយកប្រតិបត្តិ អ្នកការពារសិទ្ធិជនស៊ីវិល

**ផ្យុង ឌីញ ចាំង**

នាយកនិងជាប្រធាន BPSOS

**ហត្ថលេខីបន្ថែម :**

**ចូស្ត គូប៊ី**

នាយកប្រយតិបត្តិ វិជ្ជាស្ថានសិទ្ធិមនុស្សហាវ៉ៃ

**ព្រះតេជព្រះគុណ ចិត ថាន់ ក្វង**

ប្រធាន នាយកប្រតិបត្តិអង្គការព្រះវិហារពុទ្ធសាសនាវៀតណាម

**ឡេ កុង ការ**

អធិបតីចលនាយុវពុទ្ធសាសនិកវៀតណាម

**ព្រះតេជព្រះគុណ ចិត ហៀង វៀត**

ទទួលបន្ទុកកិច្ចការវិហារពុទ្ធសាសនានាយសមុទ្រ

**ផ្សេង វ៉ាន់លា**

ប្រពៃណីសាសនាវិហារ

**ត្រីង ដុក សៀង**

នៃអង្គការសាសនាការវាយ

**ឆាល សានចាហ្គោ**

សមាជិកសភា និងជាប្រធានក្រុមនៃសភាទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ ឬជំនឿ

**សាស្ត្រាចារ្យ ឡុង អាលតុន លីវីពូល**

សមាជិកនៃក្រុមសភាទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ នៃចក្រភពអង់គ្លេស

**ជានីញ៉ែល កាលីងហ្គោដ**

ប្រធានស្តីទី ប្រើដុមហៅស៍

**ចន អេដមីនសុន**

ប្រធាន អាហ្សៀ អាសមញ្ញ ដើម្បីសិទ្ធិមនុស្ស

**អាន ប៊ូវ៉ាល់ជា**

ប្រធានប្រតិបត្តិ ជូប៊ីលី កាមដេញ USA

**ហ្វេស ជ.ហ. ម៉ាក់ដូណែល**

នាយក អង្គការសេរីភាពសាសនា វិជ្ជាស្ថានសាសនានិងលិទ្ធិប្រជាធិបតេយ្យ

**លីលី ញីយ៉ាទូ**

ប្រធាននិងជាស្ថាបនិក អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងយុត្តិធម៌ប្រចាំអាស៊ីអគ្នេយ៍

**វីលី ហូត្រេ**

នាយក អង្គការសិទ្ធិមនុស្សគ្មានព្រំដែន

**វ្រូក ខុង**

ប្រធានប្រតិបត្តិ បណ្តាញអ្នកការពារសិទ្ធិមនុស្សវេត្ត

**ជោសិប កាវ**

អតីតៈសមាជិករដ្ឋសភាសហរដ្ឋអាមេរិក និងជាអធិបតីសម្ព័ន្ធដើម្បីរៀនព្រមសេរីភាព និងប្រជាធិបតេយ្យ

**ចន អាលេស**

នាយកប្រតិបត្តិ អង្គការគម្រោងជំនួយម៉ុងតាញ៉ា

**តូនី ត្រីង**

អធិបតីសមាគមសាសនាក្នុងយ៉ាវ

**ខេដី យឿង**

តំណាងផ្នែកនាយសមុទ្រ អង្គការសាសនាការដោយ

**រ៉ុង ណាយ**

អធិបតី អង្គការសិទ្ធិមនុស្សម៉ុងតាញ៉ា

**ប៉ាស្ទ័រ អា ហ្គា**

តំណាង អង្គការសាសនាគ្រិស្ត ម៉ុងតាញ៉ា

**វ៉ៅ ក្វក ដី**

អគ្គនាយក អង្គការ ការពារអ្នកការពារ

**វិញ ធុក វី**

អ្នកសម្របសម្រួល អង្គការ ស្ត្រីវៀតណាមដើម្បីសិទ្ធិមនុស្ស

**ឡេនី ត្រីង**

អធិបតី អង្គការ ស្ត្រីដើម្បីសិទ្ធិមនុស្សនៃវៀតណាម

**វៀង បាក់ ត្រៀង**

អង្គការសមាគមមិត្តភាពដើម្បីអ្នកទោសនយោបាយនិងសាសនាវៀតណាម

**ម៉ាតែវ ម៉េកាស៊ី**

ប្រធាន យុទ្ធនាការយោសនាអន្តរជាតិដើម្បីប្រទេស ទីបេ

**បប ហ៊ូ**

ស្ថាបនិកនិងជាប្រធាន ជំនួយចិន សិទ្ធិមនុស្សនៅប្រទេសចិន (HRIC)

**ហាន ដុង ហ្វុង**

អគ្គនាយក ព្រឹត្តិបត្តិការងារប្រទេសចិន

**អ៊ី លីង ជូ**

អគ្គលេខាធិការ សមាគមដើម្បីសិទ្ធិមនុស្សនៃតៃវ៉ាន់

**អាឌីលូ វ៉ាហម៉ាន់ ខាន់**

អគ្គលេខាធិការ អូឌីកា បឹងក្លាដេស

**អាណរីន ចាក្យបសុន**

អង្គការលើកលែងទោសអន្តរជាតិប្រចាំសហរដ្ឋអាមេរិក ក្រុមទី ៥៦ ក្រុងឡិកស៊ីងតុន រដ្ឋម៉ាសាឈូសិត

**ខេធី ហ៊ីហ្វូ**

អង្គការលើកលែងទោសអន្តរជាតិប្រចាំសហរដ្ឋអាមេរិក ក្រុម ៥២៤ ក្រុង ពីតស្ត្រូ រដ្ឋ ផែនស៊ីលវេនីញ៉ា

**ម៉ែកល ដី ជូរ៉ា**

នាយក នយោបាយសាធារណៈ មជ្ឈមណ្ឌលសម្រាប់ការស៊ើបអង្កេត

**សារ៉ា ខម**

សហស្ថាបនិក យុទ្ធនាការដើម្បីលុបបំបាត់អំពើហិង្សាអាក្រក់នៅវៀតណាម



**អីសាក់ ស៊ីក**

នាយកការកសិកម្ម អង្គការអ្នកយកចិត្តទុកដាក់សាសនាគ្រីស្ទអន្តរជាតិ

**ហេឡែន ដោ**

អធិបតី គណកម្មការដើម្បីសេរីភាពសាសនានៅវៀតណាម

**វៀង ថាញ យុង**

សមាគមដើម្បីលើកតម្កើងសេរីភាពសាសនា និងជំនឿ

**បធម អេងស្រែន**

អគ្គលេខាធិការ គណកម្មការនៃអង្គការ ហែលសិនស្ត្រី ប្រទេស នីរ៉េស

**ថាច់ វៀន**

អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

**ហត្ថលេខីគាំទ្រ:**

**ស្កត ម៉ារហ្គេន**

ប្រធាន សហគ្រិន ឥន្ទ្រីក្រហម

**ព្រះតេជព្រះគុណ ចិត វិញ ភឿក**

វត្តពុទ្ធសាសនាមហាយានភ្នំក្រវ៉ាញ

**បព្វជិត ស៊ីហ្សាន ថៃលី**

នាយកជាតិកិច្ចការសាធារណៈ ព្រះវិហារនៃកិច្ចការវិទ្យាសាស្ត្រជាតិ

**ប៊ីល វ៉ាស្ក**

មេធាវីសិទ្ធិមនុស្ស

**យូ ទូ ធាន់**

អ្នកសម្របសម្រួល អង្គការយុវជននៅកាណាដា ដើម្បីសិទ្ធិមនុស្សនៅវៀតណាម

**ជួន វ៉ាន់ ជៀន**

អធិបតី សមាគមកសិករ-ពលករវៀតណាម

**វ៉ូស្សូល ឌី មួរ**

ប្រធាន គណកម្មការសិទ្ធិសាសនា អង្គការបាប់ទីស ជនភាគតិចភាគខាងត្បូង

**បណ្ឌិត ត្រែន ម៉ាយូរ**

បញ្ជាការ ក្រុមដៃគូ

**ត្រេក មីតឆែល**

អង្គការតុមូលដើម្បីសេរីភាពសាសនា

**ត្រឹង វ៉ាន់ ធឿង**

អ្នកដឹកនាំខុបាសក វិហារពុទ្ធសាសនាមហាយាន វៀតណាម

**ខេន ចម្ប៉ា**

ប្រធានអគ្គនាយក ការិយាល័យអន្តរជាតិនៃប្រជាជនចម្ប៉ា

អាមេរិកាំងដែលមិនជឿថាមានអាទិទេព

**ស៊ី ណា សេត អាហម៉ាត់**

អ្នកតស៊ូសិទ្ធិសាសនា